



Rolls-Royce

សេចក្តីប្រកាសព័ត៌មាន

រថយន្ត Rolls-Royce Cullinan សន្យាថានឹងបំពាក់កន្លែងអង្គុយល្អបំផុត

ទីក្រុង Goodwood ថ្ងៃទី ២២ កុម្ភៈ ឆ្នាំ ២០១៨

នៅខណៈដែលការមកដល់នៃរថយន្ត Rolls-Royce ម៉ូដែល Cullinan កាន់តែខិតចូលជិតនោះ ការរៀបចំតុបតែងចុងក្រោយកំពុងតែប្រព្រឹត្តទៅ ហើយនៅសប្តាហ៍នេះ ក្រុមហ៊ុនរថយន្ត Rolls-Royce ផ្តល់ឱកាសឲ្យបានឃើញនូវកន្លែងអង្គុយដ៏ល្អបំផុត ។

លើសពីរថយន្ត SUV ឬ Crossover ឬ រថយន្តសម្រាប់ជិះក្នុងផ្លូវលំបាកផ្សេងទៀត ប៉ុន្តែ រថយន្ត Rolls-Royce ម៉ូដែល Cullinan នឹងក្លាយជារថយន្តដែលបើកបរដោយមិនបាច់ប្រឹង និងទៅគ្រប់ទីកន្លែង ដោយផ្តល់នូវប្រណីតភាពគ្រប់ទិសទី ដែលម្ចាស់របស់ខ្លួនចង់ធ្វើដំណើរទៅ។ ប្រណីតភាពគ្មានដែនកំណត់បែបនេះ នឹងត្រូវបានបង្កើនថែមទៀតតាមរយៈឈុតគ្រឿងបំពាក់ប្រណីតៗ ដែលមានតែអ្នករចនាម៉ូត សិប្បករ និងនិរិច្ចករនៅរោងចក្ររបស់រថយន្ត Rolls-Royce ប៉ុណ្ណោះដែលអាចនឹងស្មានដល់ និងបង្កើតបាន។

គ្រឿងបំពាក់ប្រណីតពិតៗដំបូងគេណោះ គឺកន្លែងអង្គុយទស្សនាទេសភាព (Viewing Suite) របស់រថយន្ត Rolls-Royce Cullinan ។

កន្លែងអង្គុយរបស់រថយន្ត Rolls-Royce នេះត្រូវបានរចនា និងផលិតឡើងនៅរោងចក្ររបស់ Rolls-Royce ក្នុងទីក្រុង Goodwood ហើយកន្លែងអង្គុយនេះនឹងមានដំណើរការដោយស្វ័យប្រវត្តិ ដោយគ្រាន់តែចុចលើប៊ូតុងមួយប៉ុណ្ណោះ។ ពួកចំនួនពីរដែលបែរទៅក្រោយ ធ្វើពីស្បែកប្រណីតបំផុត និងមានលក្ខណៈទំនើបទាន់សម័យស្រស់ស្អាត ព្រមជាមួយនឹងតុដាក់ស្រា បង្ហាញខ្លួនសន្សឹមៗយ៉ាងសមសួរចេញពីផ្នែកខាងក្រោយរបស់រថយន្ត Cullinan ។

ជាមួយនឹងកន្លែងអង្គុយប្រណីត និងមានសុភាពនេះហើយ ដែលម្ចាស់រថយន្ត Cullinan អាចគយគន់ទស្សនីយភាពដ៏ស្រស់ត្រកាលរបស់ពិភពលោក ឬទស្សនាកម្មវិធីកីឡា ឬមើលកូនៗរបស់ខ្លួនចូលរួមក្នុងទិវាកីឡាក្នុងសាលារៀនរបស់គេ។

មិនថា អ្នកទៅទីណានោះទេ កន្លែងអង្គុយគយគន់ទេសភាព របស់រថយន្ត Rolls-Royce Cullinan ធានាថាជាពួកអង្គុយដ៏ល្អបំផុត។

នេះជាវិធីសាស្ត្រដំបូងគេហើយសម្រាប់ឧស្សាហកម្មយានយន្ត ក៏ដូចជាឧស្សាហកម្មផលិតផលប្រណីតហើយកើតចេញពីការយល់ដឹងយ៉ាងស៊ីជម្រៅអំពីរបៀបរបបរបស់នៅ និងការរំពឹងទុករបស់អតិថិជន ដែលយល់ដឹងបំផុតនៅក្នុងពិភពលោក គឺអតិថិជនរបស់រថយន្ត Rolls-Royce ។

អគ្គនាយកប្រតិបត្តិរបស់ក្រុមហ៊ុនរថយន្ត Rolls-Royce លោក Torsten Müller-Ötvös បានថ្លែងថា៖ “ចាប់តាំងពីថ្ងៃដំបូងដែលយើងគិតឃើញអំពីរថយន្ត Cullinan យើងបានផ្តោតលើការផ្តល់នូវរថយន្ត Rolls-Royce ដែលមានភាពបរិសុទ្ធ និងប្រណីតពិតៗ ដល់អតិថិជនរបស់យើងតាមរយៈគ្រឿងបំពាក់ដ៏ស្រស់ត្រកាល និងគួរឲ្យរំភើបនានា។ សម្រស់របស់កន្លែងអង្គុយគយគន់ទេសភាពរបស់រថយន្ត Cullinan ដែលមានដំណើរការដោយបំបាច់ប្រឹង ផលិតឡើងដោយការផ្គិតផ្គង់ ដោយបំពាក់ដោយស្បែកដែលប្រណីតបំផុត ហើយស៊ីគ្នានឹងផ្ទៃខាង

Rolls-Royce Motor Cars

The Drive, Westhampnett, Chichester, West Sussex PO18 0SH
Telephone +44 (0)1243 384000
www.press.rolls-roycemotorcars.com



ក្នុងរបស់រថយន្ត Cullinan ។ ទាំងអស់នេះហើយ ដែលហាក់បីដូចជាការនាំយកគ្រឿងសង្ហារឹមស្រស់ស្អាតទៅកាន់ទឹកនៃឆ្ងាយៗបំផុត ហើយទាំងអស់នេះសុទ្ធតែជាតិកតាងបង្ហាញពីសមត្ថភាពគ្មានគូប្រៀបរបស់អ្នករចនាម៉ូត និងសិប្បករ ផ្នែកច្នៃកុម្មវិធីបែប Bespoke នៅឯរោងចក្ររថយន្ត Rolls-Royce។ នេះជាផ្នែកមួយដ៏ស្រស់ស្អាតរបស់គ្រឿងសង្ហារឹម ហើយនេះជាការអីអង្គុយដែលល្អបំផុត។

-ចប់-

សម្រាប់ព័ត៌មានបន្ថែម៖

លោកអ្នកអាចទទួលបាននូវសេចក្តីប្រកាសព័ត៌មាន និងឯកសារសារព័ត៌មាន ក៏ដូចជារូបភាព និងវីដេអូ ដែលមានគុណភាពច្បាស់ នៅលើគេហទំព័រព័ត៌មានរបស់ក្រុមហ៊ុន គឺ [PressClub](#)។ លោកអ្នកក៏អាចទាក់ទងមកក្រុមការងារទំនាក់ទំនងរបស់ក្រុមហ៊ុន Rolls-Royce Motor Cars នៅលើគេហទំព័រ [Twitter](#) និង [Instagram](#) ។

ទំនាក់ទំនងសារព័ត៌មាន

ក្រុង Goodwood

- នាយកផ្នែកទំនាក់ទំនងសកល
Richard Carter +44 (0) 1243 384060 richard.carter@rolls-roycemotorcars.com
- មន្ត្រីផ្នែកទំនាក់ទំនងសកលសម្រាប់ក្រុមហ៊ុន
Andrew Ball +44 (0) 1243 384064 andrew.ball@rolls-roycemotorcars.com
- មន្ត្រីផ្នែកទំនាក់ទំនងសកលសម្រាប់ផលិតផល
Andrew Boyle +44 (0) 1243 384062 andrew.boyle@rolls-roycemotorcars.com
- មន្ត្រីទំនាក់ទំនងសកលសម្រាប់របៀបរបបជីវិត
Emma Rickett +44 (0) 1243 384061 emma.rickett@rolls-roycemotorcars.com
- ប្រធានទំនាក់ទំនងឌីជីថល អនឡាញ និងទំនាក់ទំនងសាធារណៈសង្គម
Terence Church +44 (0) 7815 245930 terence.church@rolls-roycemotorcars.com

តាមតំបន់

- អាស៊ីប៉ាស៊ីហ្វិក - ខាងជើង
Rosemary Mitchell +81 (0) 3 6259 8888 rosemary.mitchell@rolls-roycemotorcars.com
- អាស៊ីប៉ាស៊ីហ្វិក - ខាងត្បូង
Hal Serudin +65 6838 9675 hal.serudin@rolls-roycemotorcars.com
- ចិន
Anna Xu + 86 1084558037 anna.xu@rolls-roycemotorcars.com
- អឺរ៉ុប - ខាងកើត
Frank Tiemann +49 (0) 89 382 29581 frank.tiemann@rolls-roycemotorcars.com
- អឺរ៉ុបខាងជើង និងScandinavia
Ruth Hucklenbroich +49 (0) 89 382 60064 ruth.hucklenbroich@rolls-roycemotorcars.com

Rolls-Royce Motor Cars

The Drive, Westhampnett, Chichester, West Sussex PO18 0SH
Telephone +44 (0)1243 384000
www.press.rolls-roycemotorcars.com



- មជ្ឈឹមបូព៌ា អាហ្វ្រិក និងឥណ្ឌា
Kathleen Burbridge +971(0)56 484 6034 kathleenburbridge@sevenmedia.ae
- ទ្វីបអាមេរិក
Gerry Spahn +1 201 930 8308 gerry.spahn@rolls-roycemotorcarsna.com
- ចក្រភពអង់គ្លេស និងអឺរ៉ុបប៉ែកខាងលិច
Matthew Jones +44 (0) 7815 245929 matthew.jones@rolls-roycemotorcars.com

Rolls-Royce Motor Cars

The Drive, Westhampnett, Chichester, West Sussex PO18 0SH
Telephone +44 (0)1243 384000
www.press.rolls-roycemotorcars.com